



ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា

Cambodia Public Debt Statistical Bulletin



លេខ ៣១ - Vol. 31



ទិន្នន័យត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ - Data as of End-Q2 2026

រាជធានីភ្នំពេញ, ខែសីហា ឆ្នាំ២០២៦ / Phnom Penh, August 2026

ពាក្យបណ្តឹង



ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «**ចីរភាព**» និង «**ហានិភ័យកម្រិតទាប**» ។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖

- ១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ,
- ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។

ជាក់ស្តែង, រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយោជន៍ខ្ពស់នូវ វិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖

- ១) ខ្លីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន;
- ២) ខ្លីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ;
- ៣) ខ្លីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម;
- ៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត; និង
- ៥) ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំង៥ ខាងលើ, ការផ្លាស់ប្តូរឆ្នាំគោលថ្មីនៃគណនេយ្យជាតិឆ្នាំ២០១៤ បាននិងកំពុងធ្វើឱ្យសមត្ថភាពខ្ជីរបស់កម្ពុជាកើនខ្ពស់ជាងមុន ដែលផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលអាចកៀរគរហិរញ្ញប្បទានពីការខ្ចីបានច្រើនបន្ថែមទៀត សម្រាប់យកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពនានា សំដៅរួមចំណែកល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងគោលបំណងបន្តលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងបំណុលសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា និងបោះពុម្ពផ្សាយសៀវភៅចែកជូនស្ថាប័ននីតិបញ្ញត្តិ, ក្រសួងស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍ, និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង ចំនួន ៣០ លើក រួចមកហើយ ក្នុងនោះ ប្រចាំឆមាស ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ និងប្រចាំត្រីមាស ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន ព្រមទាំងបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសាធារណជនអាចទាញយកបានតាមរយៈ៖ <http://mef.gov.kh/public-debt-bulletin.html> ឬ នៅលើគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល តាមរយៈ៖ <https://gdicdm.mef.gov.kh/en/cat/documents-and-publications/bulletins> ឬ តាមរយៈ QR Code នៅលើគម្របសៀវភៅព្រឹត្តិបត្រនេះ។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសនេះ ត្រូវបានរៀបរៀងឡើង ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដោយអនុលោមតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា និងឧត្តមានុវត្តន៍ជាអន្តរជាតិ ដែលមានវិសាលភាពគ្របដណ្តប់តែលើទិន្នន័យស្តីពីបំណុលរបស់រដ្ឋប៉ុណ្ណោះ រួមមាន៖ ១) បំណុលសាធារណៈក្រៅប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់ឥណទានរបស់រដ្ឋ ហើយមិនមានវិសាលភាពគ្របដណ្តប់លើបំណុលរបស់វិស័យឯកជនទេ។ ព្រឹត្តិបត្រនេះ ត្រូវបានបែងចែកជា ២ ផ្នែក គឺ៖ **ផ្នែកទី១** សេចក្តីសង្ខេប និង**ផ្នែកទី២** ព័ត៌មាន/ទិន្នន័យលម្អិត ហើយបែងចែកទិន្នន័យជា ៥ ក្រុម គឺ៖ ១) សន្និធិបំណុល, ២) ការចុះកិច្ចព្រមព្រៀងឥណទាន, ៣) ការបោះផ្សាយលក់មូលបត្ររដ្ឋ, ៤) ការដកសាច់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ជូនឥណទាយក និងការប្រមូលពីឥណទាយិក ក្រោមក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់រដ្ឋ) ព្រមទាំងចាត់ចំណាត់ប្រភេទទៅតាម៖ ឥណទាយក/ឥណទាយិក, រូបិយប័ណ្ណ, និងវិស័យ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ ក៏ដូចជាអង្គពាក់ព័ន្ធដទៃទៀត នឹងយកព័ត៌មាន/ទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគ ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជនមានការភ័ន្តច្រឡំអំពីស្ថានភាពបំណុលសាធារណៈជាក់ស្តែងរបស់កម្ពុជា។ ក្នុងករណីមានចម្ងល់ ឬសំណួរពាក់ព័ន្ធផ្សេងៗ សូមទាក់ទងមកកាន់ក្រុមការងារបច្ចេកទេស តាមរយៈអ៊ីម៉ែល ddm@mef.gov.kh។

ជាទីបញ្ចប់, ខ្ញុំមានជំនឿថា ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ ៣១ នេះ នឹងនៅតែបន្តទទួលបាននូវការគាំទ្រពីសំណាក់អ្នកអានទាំងឡាយ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមស្វាគមន៍នូវរាល់មតិយោបល់ស្ថាបនា ដើម្បីបន្តកែលម្អព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈលេខក្រោយៗ ឱ្យកាន់តែប្រសើរថែមទៀត។



ថ្ងៃ អង្គារ ៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៦

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ផ្នែកទី១៖ សេចក្តីសង្ខេប / Part I: Executive Summary

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ /	១
Public Debt Situation as of End-Q2 2026	1

ផ្នែកទី២៖ ព័ត៌មាន/ទិន្នន័យលម្អិត / Part II: Detailed Information/Data

ជំពូក ១៖ ព័ត៌មានទូទៅ / Chapter 1: General Information

ក- ពាក្យបំព្រួញ / A- Acronyms and Abbreviations.....	៧ / 7
ខ- វិសាលភាព / B- Coverage	៧ / 7
គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ / C- Grouping and Classification.....	៧ / 7
ឃ- ប្រភពទិន្នន័យ / D- Sources.....	៨ / 8
ង- ការប្តូររូបិយប័ណ្ណ / E- Currency Conversion.....	៨ / 8
ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ / F- Revision Policy.....	៨ / 8
ឆ- ការបោះផ្សាយ / G- Frequency and Time Lag	៨ / 8
ជ- និយមន័យ / H- Definitions.....	៩ / 9

ជំពូក ២៖ តារាងស្ថិតិ / Chapter 2: Statistical Tables

តារាងទី១៖ អត្រាប្តូរប្រាក់ / Table 1: Exchange Rates	១៣ / 13
តារាងទី២៖ សូចនាករថ្លៃ និងហានិភ័យបំណុល / Table 2: Cost – Debt Risk Indicators.....	១៤ / 14

២.១៖ បំណុលសាធារណៈក្រៅប្រទេស / 2.1: Public External Debt

តារាងទី៣៖ សន្និធិបំណុល / Table 3: Debt Stock	១៥ / 15
តារាងទី៤៖ ការចុះកិច្ចព្រមព្រៀងឥណទាន / Table 4: Loan Signed	១៦ / 16
តារាងទី៥៖ ការដកសាច់ប្រាក់ / Table 5: Disbursement.....	១៧ / 17
តារាងទី៦៖ ការទូទាត់សេវាបំណុល / Table 6: Debt Service Payment	១៨ / 18

២.២៖ បំណុលសាធារណៈក្នុងប្រទេស / 2.2: Public Domestic Debt

តារាងទី៧៖ បំណុលសាធារណៈក្នុងប្រទេស / Table 7: Public Domestic Debt.....	១៩ / 19
--	---------

២.៣៖ ការផ្តល់ឥណទានរបស់រដ្ឋ / 2.3: Government Lending

តារាងទី៨៖ ការផ្តល់ឥណទានរបស់រដ្ឋ / Table 8: Government Lending	២០ / 20
---	---------

២.៤៖ ការព្យាករ / 2.4: Projections

តារាងទី៩៖ ព្យាករណ៍ការទូទាត់សេវាបំណុលក្រៅប្រទេសប្រចាំខែ តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៦ /	២១
Table 9: Projections of Monthly External Debt Service Payment by Currency in 2026	21
តារាងទី១០៖ ព្យាករណ៍បំណុលសាធារណៈក្រៅប្រទេស /	២២
Table 10: Projections of Public External Debt	22

ជំពូក ៣៖ ក្រាហ្វ / Chapter 3: Graphs

ក្រាហ្វទី១៖ ការវិភាគចីរភាពបំណុល / Graph 1: Debt Sustainability Analysis (DSA)	២៣ / 23
ក្រាហ្វទី២៖ ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដោយផ្អែកលើសន្និធិបំណុលត្រឹមដំណាច់ត្រីមាសទី២ឆ្នាំ២០២៦	២៤
Graph 2: Redemption Profile based on Debt Stock as of End-Q2 2026	24
ក្រាហ្វទី៣៖ ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៦-២០៤០ /	២៥
Graph 3: Projections of Monthly Debt Service Payment for 2026-2040	25

ផ្នែកទី ១
សេចក្តីសង្ខេប

Part I
Executive Summary

ស្ថានភាពបំណុលសាធារណៈកម្ពុជា ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦

Cambodia's Public Debt Situation as of End-Q2 2026

១. បំណុលសាធារណៈ

១.១ សន្និធិបំណុល

ដោយគិតទាំងបំណុលមរតក, ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន **១៣,៥៦ ប៊ីលាន ដុល្លារអាមេរិក** ក្នុងនោះ៖ **៩៥%** ត្រូវជាប្រមាណ **១២,៨៣ ប៊ីលាន ដុល្លារអាមេរិក** ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ **៥៨%** និងក្របខ័ណ្ឌពហុភាគីប្រមាណ **៤២%**) និង **៥%** ត្រូវជាប្រមាណ **៧៣៥,៧០ លានដុល្លារអាមេរិក** ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៖ **៤៨%** ជាដុល្លារអាមេរិក, **១៧%** ជាអេសដេអ៊ែរ, **១០%** ជាយេនជប៉ុន, **១០%** ជាឃីនប៊ិន, **៩%** ជាអឺរ៉ូ, **២%** ជារៀល, និង **៥%** ទៀតជាប្រភេទផ្សេងៗ។

១.២ ការចុះកិច្ចព្រមព្រៀងឥណទាន

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន **៣៦៨,៩១ លានដុល្លារអាមេរិក** សមមូលនឹង **២៧០,៦៨ លានអេសដេអ៊ែរ**។ ជាមួយគ្នានេះ, ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន **៤៦០,២៦ លានដុល្លារអាមេរិក** សមមូលនឹង **៣៣៧,៧១ លានអេសដេអ៊ែរ** ស្មើនឹងប្រមាណ **១៥%** នៃពិធានដែលច្បាប់អនុញ្ញាត (**២ ២៥០ លានអេសដេអ៊ែរ**) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី **៥៧%** និងក្របខ័ណ្ឌពហុភាគី **៤៣%**។

បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ មានកំណើនប្រមាណ **១៣៤%**។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ **៤១,៨០%**។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព

I. Public Debt

1.1 Debt Stock

As of end Q2 2026, including old debt, Cambodia has a total public debt stock of **USD 13.56 billion**, of which **95%** or approximately **USD 12.83 billion** is public external debt (comprising **58%** from Bilateral Development Partners - DPs and **42%** from Multilateral DPs) and **5%** or **USD 735.70 million** is public domestic debt. The composition of the public debt stock is comprised of **USD 48%**, **SDR 17%**, **JPY 10%**, **CNY 10%**, **EUR 9%**, **KHR 2%**, and other currencies **5%**.

1.2 Loan Signed

In Q2 2026, the RGC signed new concessional loans with DPs totaling **USD 368.91 million**, equivalent to **SDR 270.68 million**. Overall, in S1 2026, total new loan signed with DPs reached **USD 460.26 million**, equivalent to **SDR 337.71 million**, accounting for **15%** of the ceiling permitted by Law (**SDR 2,250 million**), of which **57%** was signed with Bilateral DPs and **43%** is signed with Multilateral DPs.

Compared to S1 2025, new concessional loans signed in S1 2026 increased by approximately **134%**.

Overall, all the loans are highly concessional with an average grant element of around **41.80%**. The purpose of these new signed loans is to finance public investment projects in the priority sectors that

របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន
រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព
ផលិតកម្ម។

support long-term sustainable economic growth and
increase economic productivity/production.

១.៣ ការបោះផ្សាយលក់មូលបត្ររដ្ឋ

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានបោះ
ផ្សាយលក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់សរុបប្រមាណ **៥៩១,៤៧
ប៊ីលានរៀល** ដែលសមមូលនឹងប្រមាណ **១៤៦,៩១ លានដុល្លារ
អាមេរិក** ក្នុងនោះ មូលបត្ររដ្ឋដែលបោះផ្សាយជាប្រាក់រៀលមាន
ចំនួន **១៤៤,៥០ ប៊ីលានរៀល** ខណៈដែលមូលបត្ររដ្ឋជាប្រាក់
ដុល្លារអាមេរិកមានចំនួន **១១១,០២ លានដុល្លារអាមេរិក**។ ជារួម,
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់
មូលបត្ររដ្ឋ សរុបចំនួន **២ ០៦៥ ប៊ីលានរៀល** ដែលសមមូលនឹង
ប្រមាណ **៥១៥,៧៧ លានដុល្លារអាមេរិក** ស្មើនឹងជិត **៩៩%** នៃ
ទំហំសរុបដែលច្បាប់អនុញ្ញាត (**២ ១១៤ ប៊ីលានរៀល**) ដើម្បីធ្វើ
ហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ, ការអនុវត្តវិធានការ
គោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល និងរក្សាតុល្យភាពថវិកា
ជាតិ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។

1.3 Government Securities Issuance

In Q2 2026, the RGC issued government
securities totaling **KHR 591.47 billion**, approximately
equivalent to **USD 146.91 million**, comprising **KHR
144.50 billion** in KHR-denominated securities and
USD 111.02 million in USD-denominated securities.
Overall, in S1 2026, the RGC issued government
securities totaling **KHR 2,065 billion**, approximately
equivalent to **USD 515.77 million**, representing nearly
99% of the annual ceiling permitted by the Law on
(**KHR 2,114 billion**) for financing public investments,
implementing the RGC's priority policies, and
maintaining the national budget balance, for
economic growth and productivity.

១.៤ ការដកសាច់ប្រាក់

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដកសាច់
ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក
សរុបចំនួន **២០៩,១០ លានដុល្លារអាមេរិក**។ ជារួម, ក្នុងឆមាស
ទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់សរុបចំនួន
៤០១,៩៣ លានដុល្លារអាមេរិក ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគីមាន
ប្រមាណ **៣៧%** និងក្របខ័ណ្ឌពហុភាគីមានប្រមាណ **៦៣%**។
សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើ វិស័យ
ហេដ្ឋារចនាសម្ព័ន្ធ **៨២%** និងវិស័យអាទិភាពចំពោះមុខផ្សេង
ទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) **១៨%**។

1.4 Disbursement

In Q2 2026, the RGC disbursed **USD 209.10
million** from existing concessional loans. Overall,
in S1 2026, the RGC disbursed a total of **USD
401.93 million**, of which **37%** was from Bilateral
DPs and **63%** from Multilateral DPs. By Sector,
82% of the disbursed amount was utilized for
infrastructure and **18%** for other priority sectors
(non-infrastructure).

ដោយឡែក, បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ការដកសាច់
ប្រាក់ជាក់ស្តែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ មានកំណើន
ប្រមាណ **៤%**។

Compared to S1 2025, actual disbursements in
S1 2026 grew by approximately **4%**.

១.៥ ការទូទាត់សេវាបំណុល

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន **១០៨,៨៤ លានដុល្លារអាមេរិក**។ ជាមួយក្នុងឆមាសទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន **៣៨៩,៤៦ លានដុល្លារអាមេរិក** រួមមាន៖ ១) ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ **៣៥៨,០៧ លានដុល្លារអាមេរិក** ក្នុងនោះ៖ ប្រាក់ដើម **២៨៨,៣៦ លានដុល្លារអាមេរិក** និងការប្រាក់និងកម្រៃផ្សេងៗ **៦៩,៧១ លានដុល្លារអាមេរិក**, និង ២) ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួន ប្រមាណ **៣១,៣៩ លានដុល្លារអាមេរិក** ក្នុងនោះ៖ ប្រាក់ដើម **២៦,៤០ លានដុល្លារអាមេរិក** និងការប្រាក់ **៤,៩៨ លានដុល្លារអាមេរិក**។

ដោយឡែក, បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ការទូទាត់សេវាបំណុលសរុបក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ មាន កំណើនប្រមាណ **៣១%**។

១.៦ សូចនាករបំណុលគន្លឹះៗ

ផ្អែកតាមលទ្ធផលបឋមនៃការវិភាគជីវភាពបំណុលតាមមូលដ្ឋានទិន្នន័យប៉ាន់ស្មានឆ្នាំ២០២៦ បង្ហាញថា ស្ថានភាពបំណុលសាធារណៈកម្ពុជា បន្តរក្សានូវ **«ថ្វីភាព»** និង **«ហានិភ័យកម្រិតទាប»** ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹង ផលស មានត្រឹមកម្រិត **១៩,២%** ធៀបនឹងអនុបាតគោល **៥៥%** និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផលស មានត្រឹមកម្រិត **១៧,៩%** ធៀបនឹងអនុបាតគោល **៤០%**។

២. ការផ្តល់ឥណទានរបស់រដ្ឋ

២.១ សន្និធិបំណុល

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ សន្និធិបំណុលក្នុងក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សរុបចំនួនប្រមាណ **៣ ប៊ីលានដុល្លារអាមេរិក**។

1.5 Debt Service Payment

In Q2 2026, the RGC paid total debt service of **USD 108.84 million**. Overall, in S1 2026, the RGC paid total debt service of **USD 389.46 million**, including: 1) **USD 358.07 million** for public external debt, of which **USD 288.36 million** was principal and **USD 69.71 million** was interest and other fees; and 2) **USD 31.39 million** for public domestic debt, of which **USD 26.40 million** was principal, and **USD 4.98 million** was interest.

Compared to S1 2025, total debt service payments in S1 2026 increased by approximately **31%**.

1.6 Debt Indicators

The preliminary results of the 2026 Estimated Debt Sustainability Analysis (DSA) show that Cambodia's public debt situation continues to remain **"sustainable"** and **"low risk"** of debt distress, with all key debt indicators below the thresholds, of which the Present Value of Total Public Debt to GDP, is at **19.2%** compared to the **55%** threshold and the Present Value of Public and Publicly Guaranteed External Debt to GDP, is at **17.9%** compared to the **40%** threshold.

II. Government Lending

2.1 Debt Stock

As of end Q2 2026, the total debt stock of government lending accounts for approximately **USD 3 billion**.

២.២ ការផ្តល់ឥណទាន

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីសរុបចំនួនប្រមាណ **៦៩,៤៤ លានដុល្លារអាមេរិក**។ ជាមួយគ្នានេះ, ក្នុងឆមាសទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងផ្តល់ឥណទាន ជាមួយឥណទានិកសរុបចំនួន **២៦១,៧៣ លានដុល្លារអាមេរិក**។

ដោយឡែក, បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានកំណើនប្រមាណ **១១២%** ។

២.៣ ការដកសាច់ប្រាក់

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ឥណទានិកបានដកសាច់ប្រាក់យកទៅប្រើប្រាស់ជាក់ស្តែងសរុបចំនួន **៥០,១១ លានដុល្លារអាមេរិក**។ ជាមួយគ្នានេះ, ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការដកសាច់ប្រាក់ជាក់ស្តែងមានចំនួន **១២២,៣៦ លានដុល្លារអាមេរិក**។

ដោយឡែក, បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ការដកសាច់ប្រាក់ជាក់ស្តែងសរុបនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ មានកំណើនប្រមាណ **៣១%**។

២.៤ ការប្រមូលសេវាបំណុល

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានប្រមូលសេវាបំណុលសរុបចំនួន **៣៧,៤៩ លានដុល្លារអាមេរិក**។ ជាមួយគ្នានេះ, ក្នុងឆមាសទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានប្រមូលសេវាបំណុលសរុបចំនួន **៩០,០៥ លានដុល្លារអាមេរិក** (ប្រាក់ដើម មានចំនួន **៦៥,៣៥ លានដុល្លារអាមេរិក** និងការប្រាក់និងកម្រៃ ផ្សេងៗមានចំនួន **២៤,៧០ លានដុល្លារអាមេរិក**) ពីឥណទានិក ក្នុងវិស័យសាធារណៈ និងក្នុងវិស័យឯកជន។

ដោយឡែក, បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ការប្រមូលសេវាបំណុលជាក់ស្តែងសរុបនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ មានកំណើនប្រមាណ **១៩%** ។

2.2 Direct Lending and On-lending

In Q2 2026, the RGC signed new government lending and on-lending agreements with debtors totaling **USD 69.44 million**. Overall, in S1 2026, the RGC signed government lending and on-lending agreements with debtors totaling **USD 261.73 million**.

Compared to S1 2025, new signed government lending and on-lending agreements in S1 2026 increased by approximately **112%**.

2.3 Disbursement

In Q2 2026, total actual disbursement made to debtors was **USD 50.11 million**. Overall, in S1 2026, total actual disbursement to debtors reached **USD 122.36 million**.

Compared to S1 2025, actual disbursement in S1 2026 increased by approximately **31%**.

2.4 Debt Service Collection

In Q2 2026, the RGC collected total debt service of **USD 37.49 million**. Overall, in S1 2026, the RGC collected a total debt service of **USD 90.05 million** (principal **USD 65.35 million** and interest and other fees **USD 24.70 million**) from both the public sector and private sector.

Compared to S1 2025, total debt service collection in S1 2026 increased by approximately **19%**.

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ / Public Debt Situation As of End-Q2 2026

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2025	2025	Q1 2026	Q2 2026	Q1 to Q2 2026	2026e
I. សន្និធិបំណុល / Debt Stock ⁽¹⁾	12,681.27	13,081.82	13,311.99	13,564.95	13,564.95	14,980.43
- ក្រៅប្រទេស / External	12,552.77	12,834.99	12,715.97	12,829.25	12,829.25	14,246.05
- ក្នុងប្រទេស / Domestic	128.50	246.83	596.03	735.70	735.70	734.37
II. ការចុះកិច្ចព្រមព្រៀងឥណទាន / Loan Signed	196.48	1,225.53	91.92	368.91	460.26	2,759.85
III. ការបោះផ្សាយលក់មូលបត្ររដ្ឋ / Government Securities Issuance	39.90	172.24	369.17	146.91	515.77	517.43
IV. ការដកសាច់ប្រាក់ / Disbursement	385.60	1,065.49	192.83	209.10	401.93	2,023.56
V. ការទូទាត់សេវាបំណុល / Debt Service Payment	296.95	678.30	280.62	108.84	389.46	785.79
1. ក្រៅប្រទេស / External ⁽²⁾	267.70	632.56	257.53	100.55	358.07	737.17
- ប្រាក់ដើម / Principal	212.30	500.24	213.77	74.59	288.36	612.50
- ការប្រាក់ និងកម្រៃផ្សេងៗ / Interest and Other Fees	55.40	132.32	43.76	25.95	69.71	124.67
2. ក្នុងប្រទេស / Domestic	29.25	45.75	23.09	8.30	31.39	48.62
- ប្រាក់ដើម / Principal	26.82	40.75	20.41	5.99	26.40	29.88
- ការប្រាក់ / Interest	2.44	5.00	2.68	2.31	4.98	18.74
សូចនាករ / Indicator ⁽³⁾						
1. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប / PV of Total Public Debt						
- ធៀបនឹង ផសស / to GDP	55	18.3				19.2
2. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស / PV of Public and Publicly Guaranteed External Debt						
- ធៀបនឹង ផសស / to GDP	40	17.8				17.9
- ធៀបនឹង ការនាំចេញ / to Exports	180	24.9				25.7
3. សេវាបំណុលសាធារណៈក្រៅប្រទេស / Public and Publicly Guaranteed External Debt Service						
- ធៀបនឹង ការនាំចេញ / to Exports	15	1.7				2.0
- ធៀបនឹង ចំណូលចរិកជាតិ / to Revenue	18	7.6				9.0

កំណត់សម្គាល់ / Technical Notes:

(1)- គិតបញ្ចូលទាំងសន្និធិបំណុលមេតក (ដែលបានដោះស្រាយរួច និងកំពុងចរចាដោះស្រាយ) / Including old debts (rescheduled and under negotiation).


(2)- គិតបញ្ចូលទាំងការទូទាត់សេវាបំណុលនៃបំណុលមេតកដែលបានដោះស្រាយរួច / Including rescheduled old debts.

(3)- តួលេខ ផសស គឺផ្អែកតាមតួលេខក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៧-២០២៩ (ខែមេសា ឆ្នាំ២០២៦) /


GDP figures are based on the Medium-Term Public Fiscal Framework 2027–2029 (April 2026).

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ / Public Debt Situation as of End-Q2 2026

១. សន្និធិបំណុលសាធារណៈ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ /
1. Public Debt Stock as of End-Q2 2026




៤. ការចុះកិច្ចព្រមព្រៀងឥណទាន ក្នុងឆមាសទី១ ឆ្នាំ២០២៦ /
4. Loan Signed in S1 2026




៥. ការបោះផ្សាយឯកមូលបត្ររដ្ឋ ក្នុងឆមាសទី១ ឆ្នាំ២០២៦ /
5. Government Securities Issuance in S1 2026




២. សន្និធិបំណុលសាធារណៈតាមរូបិយប័ណ្ណ ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ /
2. Public Debt Stock by Currency as of End-Q2 2026




៦. ការចែកសាច់ប្រាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ /
6. Disbursement in S1 2026



៣. សន្និធិបំណុលសាធារណៈសរុប / 3. Total of Public Debt Stock



៧. ការទូទាត់សេវាបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៦ /
7. Debt Service Payment in S1 2026



ផ្នែកទី ២
ព័ត៌មាន/ទិន្នន័យលម្អិត

Part II
Detailed Information/Data

ជំពូក ១
ព័ត៌មានទូទៅ

Chapter 1
General Information

ក- ពាក្យបំព្រួញ / A- Acronyms and Abbreviations

ADB	Asian Development Bank	ធនាគារអភិវឌ្ឍន៍អាស៊ី
AIF	ASEAN Infrastructure Fund	មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន
AIIB	Asian Infrastructure Investment Bank	ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
CNY	Chinese Yuan Renminbi	យ៉ង់ចិន
EUR	Euro	អឺរ៉ូ
EIB	European Investment Bank	ធនាគារវិនិយោគអឺរ៉ុប
GDP	Gross Domestic Product	ផលស - ផលិតផលក្នុងស្រុកសរុប
IFAD	International Fund for Agricultural Development	មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
JPY	Japanese Yen	យេនជប៉ុន
KHR	Khmer Riel	រៀលខ្មែរ
KRW	Korean Won	វ៉ុនកូរ៉េ
NDF	Nordic Development Fund	មូលនិធិអភិវឌ្ឍន៍ណឺរីឌីក
OFID	OPEC Fund for International Development	មូលនិធិអូបេកសម្រាប់ការអភិវឌ្ឍអន្តរជាតិ
SDR	Special Drawing Rights	អេសដេអ៊ែ
USD	United States Dollar	ដុល្លារអាមេរិក
WB	World Bank	ធនាគារពិភពលោក

ខ- វិសាលភាព

ព្រឹត្តិបត្រស្តីពីបំណុលសាធារណៈនេះ មានវិសាលភាពគ្របដណ្តប់លើទិន្នន័យស្តីពីបំណុលរបស់រដ្ឋប៉ុណ្ណោះរួមមាន៖ ១) បំណុលសាធារណៈក្រៅប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់ឥណទានរបស់រដ្ឋ។ ព្រឹត្តិបត្រនេះ មិនមានវិសាលភាពគ្របដណ្តប់លើបំណុលរបស់វិស័យឯកជនទេ។

គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ

ទិន្នន័យក្នុងព្រឹត្តិបត្រនេះ ត្រូវបានបែងចែកជា ៥ ក្រុម គឺ៖ ១) សន្និធិបំណុល, ២) ការចុះកិច្ចព្រមព្រៀងឥណទាន, ៣) ការបោះផ្សាយលក់មូលបត្ររដ្ឋ ៤) ការដកសាច់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ និងការប្រមូល)។ ទិន្នន័យទាំងនេះ ជាតម្លៃប្រាក់។

បន្ថែមលើនេះ ទិន្នន័យត្រូវបានចាត់ចំណាត់ប្រភេទទៅតាម៖ ១) ឥណទាយក/ឥណទាយិក, ២) រូបិយប័ណ្ណ, និង ៣) វិស័យ។

B. Coverage

This public debt statistical bulletin covers only public debt data on: 1) Public External Debt, 2) Public Domestic Debt, and 3) Government Lending. This bulletin does not cover data on private debt.

C. Grouping and Classification

Data in this bulletin are grouped in 5 categories: 1) Debt Stock, 2) Loan Signed, 3) Government Securities Issuance 4) Disbursement, and 5) Debt Service (Payment and Collection), expressed in Face Value.

Furthermore, the data are classified by:
1) Creditor/Debtor, 2) Currency, and 3) Sector.

ឃ- ប្រភពទិន្នន័យ

ទិន្នន័យ សម្រាប់ប្រើជាមូលដ្ឋានក្នុងការរៀបចំព្រឹត្តិបត្រនេះមានប្រភពដូចខាងក្រោម៖

- ទិន្នន័យបំណុល៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ទិន្នន័យម៉ាក្រូសេដ្ឋកិច្ច៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទិន្នន័យអត្រាប្តូរប្រាក់៖ ធនាគារជាតិនៃកម្ពុជា។

ង- ការប្តូររូបិយប័ណ្ណ

ការប្តូររូបិយប័ណ្ណ ត្រូវបានអនុវត្តតាមវិធីសាស្ត្រជាបទដ្ឋានបច្ចេកទេសអន្តរជាតិ ដូចខាងក្រោម៖

- សន្និធិបំណុល៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃចុងគ្រា។
- ការចុះកិច្ចព្រមព្រៀងឥណទាន៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅចុងត្រីមាសនីមួយៗ។
- ការបោះផ្សាយលក់មូលបត្ររដ្ឋ៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅចុងត្រីមាសនីមួយៗ។
- ការដកសាច់ប្រាក់៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃដកសាច់ប្រាក់ជាក់ស្តែង។
- សេវាបំណុល៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃទូទាត់/ប្រមូលសេវាបំណុលជាក់ស្តែង។
- ការព្យាករ៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅចុងត្រីមាសនីមួយៗ។

ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ

តួលេខមួយចំនួននៅក្នុងព្រឹត្តិបត្រនេះ ត្រូវបានកែតម្រូវពីតួលេខ ដែលបានរាយការណ៍កន្លងមក ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក៏អាចនឹងត្រូវកែតម្រូវនៅក្នុងការបោះផ្សាយលើកក្រោយផងដែរ។ តួលេខទាំងឡាយណាដែលមាន គូសបន្ទាត់ពីក្រោម បញ្ជាក់ថា ជាតួលេខដែលបានកែតម្រូវ។

D. Sources

The sources of data used for preparing this bulletin are as below:

- Debt data: General Department of International Cooperation and Debt Management, Ministry of Economy and Finance.
- Macro-economic data: General Department of Policy, Ministry of Economy and Finance.
- Exchange rates data: National Bank of Cambodia.

E. Currency Conversion

The international best practice approach has been applied for the currency conversion as follows:

- Debt Stock: converted by the official exchange rates at end-period.
- Loan signed: converted by the official exchange rates at end of each quarter.
- Government Securities Issuance: converted by the official exchange rates at end of each quarter.
- Disbursement: converted by the official exchange rates on actual disbursement date.
- Debt Service: converted by the official exchange rates on actual debt service payment collection date.
- Projections: converted by the official exchange rates at end of each quarter.

F. Revision Policy

Some figures in this bulletin have been revised from the figures previously reported by the Ministry of Economy and Finance and might also be revised in the next edition. The figures with underline are the revised figures.

ឆ- ការបោះផ្សាយ

ការបោះផ្សាយព្រឹត្តិបត្រនេះ ធ្វើឡើងរៀងរាល់ត្រីមាសក្នុងរយៈពេលមិនលើសពី ២ខែ បន្ទាប់ពីដំណាច់ត្រីមាសនីមួយៗ។

៧- និយមន័យ

និយមន័យនៃវាក្យសព្ទគន្លឹះៗ ដែលប្រើប្រាស់ក្នុងព្រឹត្តិបត្រនេះ មានដូចខាងក្រោម៖

- **បំណុលសាធារណៈក្រៅប្រទេស៖** សំដៅដល់បំណុលក្រៅប្រទេសរបស់រដ្ឋដែលកើតឡើងស្របតាមច្បាប់អនុញ្ញាតដោយគិតបញ្ចូលទាំងបំណុលដែលមានការធានាពីរដ្ឋ។ ក្នុងបរិការណ៍កម្ពុជាបច្ចុប្បន្ន បំណុលនេះ មានតែការខ្ចីឥណទានសម្បទាន ពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគីក្រៅប្រទេសប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ទៅថ្ងៃមុខ បំណុលនេះ អាចនឹងរួមបញ្ចូលផងដែរនូវឧបករណ៍បំណុលផ្សេងទៀតដូចជាមូលបត្ររដ្ឋនៅក្រៅប្រទេសជាដើម ក្នុងករណីរាជរដ្ឋាភិបាលសម្រេចធ្វើការបោះផ្សាយ។

- **បំណុលសាធារណៈក្នុងប្រទេស៖** សំដៅដល់បំណុលក្នុងប្រទេសរបស់រដ្ឋ ដែលកើតឡើងស្របតាមច្បាប់អនុញ្ញាតដោយគិតបញ្ចូលនូវបំណុលដែលមានការធានាពីរដ្ឋ។

- **ការផ្តល់ឥណទានរបស់រដ្ឋ៖** សំដៅដល់ការឱ្យប្រាក់ខ្ចីដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រុះ ដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច, និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការផ្តល់ឥណទានរបស់រដ្ឋមាន ២ទម្រង់ រួមមាន៖ ការផ្តល់ឥណទានផ្ទាល់ ដោយប្រើថវិការដ្ឋ និងការផ្តល់ឥណទានបន្តដោយប្រើហិរញ្ញប្បទានដែលរដ្ឋខ្ចីពីគេ។

- **ការដកសាច់ប្រាក់៖** សំដៅដល់សាច់ប្រាក់ ដែលឥណទាយកបានអនុញ្ញាតឱ្យឥណាយិកដកយកមកប្រើប្រាស់ជាក់ស្តែងក្នុងការអនុវត្តគម្រោង/កម្មវិធី ។

- **សេវាបំណុល៖** សំដៅដល់ការទូទាត់ប្រាក់ដើម ការប្រាក់ និងកម្រៃពាក់ព័ន្ធផ្សេងទៀត នៃកាតព្វកិច្ចបំណុល។

G. Frequency and Time Lag

The bulletin will be published on a quarterly basis within time lag of 2 months.

H. Definitions

Terminologies used in this bulletin are defined as follows:

- **Public External Debt:** refers to the external debt of the central government incurred under the applicable laws including publicly guaranteed debt. In Cambodia's current context, the public external debt comprises only concessional loans from bilateral and multilateral external development partners. However, this debt, in the future, would also include other instruments such as international bonds in case of issuance decided by the RGC.

- **Public Domestic Debt:** refers to the internal debt of the central government incurred under the applicable laws including publicly guaranteed debt.

- **Government Lending:** refers to the credits provided by the government to state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions for the purpose of supporting socio-economic development. Government Lending is categorized into 2 forms which are: Direct lending that provides credit using government budget and On-lending that provides credit using financing from government's borrowing.

- **Disbursement:** refers to proceeds or cash a creditor agreed with a debtor on the withdrawal for actual expenses in implementing a project/program.

- **Debt Service:** refers to the payment of principal, interest, and other related fees of debt obligation.

- **សន្និធិបំណុល**៖ សំដៅដល់ទំហំបំណុលជាក់ស្តែងដែល ឥណទានមិនទាន់ទូទាត់ជូនឥណទាយក។ ជាទូទៅ, សន្និធិបំណុល ស្មើនឹងការបោះផ្សាយលក់មូលបត្ររដ្ឋ ឬក៏នឹងការដកសាច់ប្រាក់សរុប ដកឱ្យ៖ ការបង្វែរសាច់ប្រាក់ទៅឥណទាយក និងការទូទាត់ប្រាក់ដើមសរុប។ ជាករណីពិសេសសម្រាប់កម្ពុជា សន្និធិបំណុលសាធារណៈក្រៅប្រទេស ស្មើនឹង៖ ការដកសាច់ប្រាក់សរុប ដកឱ្យការបង្វែរ សាច់ប្រាក់ទៅដៃគូអភិវឌ្ឍន៍វិញ, ការទូទាត់ប្រាក់ដើមសរុប, និងបំណុលដែលបានលុបដោយដៃគូអភិវឌ្ឍ ឬក៏នឹង បំណុលមរតកដែលបានចរចាដោះស្រាយរួចហើយកំពុងសង និងបំណុលមរតកដែលកំពុងចរចាដោះស្រាយ។

- **បំណុលមរតក**៖ សំដៅដល់បំណុលដែលបន្ទុកដោយរដ្ឋាភិបាលជំនាន់មុន។ ក្នុងបរិការណ៍កម្ពុជា បំណុលមរតក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយជាមួយដៃគូរងរាល់ហើយ ក្នុងនោះ មួយចំនួនត្រូវបានទូទាត់សងរួចរាល់ជាស្ថាពរ និងមួយចំនួនកំពុងត្រូវបានទូទាត់តាមកម្មវិធីសងក្នុងកិច្ចព្រមព្រៀង។ ដោយឡែក ចំពោះបំណុលមរតកដែលនៅសេសសល់ បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងខិតខំបន្តដោះស្រាយជាមួយដៃគូឱ្យបានជ្រះស្រឡះ។

- **ឥណទាយក**៖ សំដៅដល់អ្នកផ្តល់ឥណទាន។ ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្ពុជា ឥណទាយកអាចជាដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ដែលផ្តល់ឥណទានឱ្យរដ្ឋខ្ចី ឬអាចជារាជរដ្ឋាភិបាល ក្នុងករណីរដ្ឋជាអ្នកផ្តល់ឥណទាន ឬអ្នកកាន់កាប់មូលបត្ររដ្ឋ។

- **ឥណទាយិក**៖ សំដៅដល់អ្នកទទួលបានឥណទាន។ ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្ពុជា ឥណទាយិកអាចជារាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនៃការខ្ចីប្រាក់ពីគេ ឬអាចជាគ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រុះ ដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច, និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់រដ្ឋ។

- **Debt Stock**: refers to actual amount of unpaid debt that the debtor has to pay to the creditor. Commonly, debt stock equals to the sum of total issuance and total disbursements minus: refund to creditors and total repaid principal. Uniquely, the public external debt stock for Cambodia equals: total disbursement minus refund to creditors, total repaid principal, and cancelled debt by creditors plus rescheduled and under negotiated old debt.

- **Old Debt**: refers to legacy debt inherited from the previous governments. In Cambodia's context, old debt refers to ones incurred before 1993. Most old debt have been already resolved with partners; some of them were fully paid back while some others have been being repaid based on the rescheduling agreements. Concerning the remaining old debt, the RGC has been making the effort to find clear-cut resolutions with partners.

- **Creditor**: refers to entity that provide loans. In Cambodia's context, creditor can be Bilateral and Multilateral Developing Partners who provide loan to the government, or can be the government in case of government lending or securities holders/bond holders.

- **Debtor**: refers to entity that obtain loans. In Cambodia's context, debtors can be the government under the external borrowing, or state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions in case of the government lending.

- **តម្លៃបច្ចុប្បន្ននៃបំណុល:** សំដៅដល់ទំហំសន្និធិបំណុល ក្រោយដកតម្លៃអប្បហារ (កម្ពុជាប្រើប្រាស់អត្រាអប្បហាររួម ៥ ភាគរយ តាមបទដ្ឋានបច្ចេកទេសរបស់ IMF)។ តាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ក្នុងការគណនាអនុបាតបំណុល សម្រាប់ក្រុមប្រទេសដែលនៅទទួលបានឥណទានសម្បទាន គេមិនប្រើតម្លៃប្រាក់នៃបំណុលទេ គឺគេប្រើតម្លៃបច្ចុប្បន្ននៃបំណុល។ ចំពោះ កម្ពុជាក៏ដូចគ្នាដែរ គឺត្រូវប្រើតម្លៃបច្ចុប្បន្ននៃបំណុលព្រោះថា ឥណទានដែលរដ្ឋខ្ចីពីក្រៅប្រទេសទាំងអស់ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។

- **ធាតុអំណោយ:** សំដៅដល់ផលធៀបរវាង៖ ១) ផលដកនៃតម្លៃប្រាក់របស់ឥណទាន និងតម្លៃបច្ចុប្បន្ននៃការទូទាត់សេវាបំណុល, និង ២) តម្លៃប្រាក់របស់ឥណទាន។ ធាតុអំណោយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការវាស់ស្ទង់កម្រិតសម្បទាននៃឥណទាន។

- **ឥណទានសម្បទាន:** សំដៅដល់ឥណទានដែលមានលក្ខខណ្ឌអនុគ្រោះខ្ពស់ជាងលក្ខខណ្ឌទីផ្សារ ឬ លក្ខខណ្ឌឥណទានពាណិជ្ជកម្ម។

- **ក្លិបប៉ារីស:** សំដៅដល់ក្រុមឥណទាយក ដែលបង្កើតឡើង ក្នុងគោលបំណងផ្តល់ ការអនុគ្រោះបំណុលដល់ឥណាយិក ដែលពុំមានលទ្ធភាពក្នុងការទូទាត់សងបំណុល។ បច្ចុប្បន្ន ក្លិបប៉ារីសមានសមាជិកអចិន្ត្រៃយ៍ចំនួន ២២ ប្រទេស រួមមាន៖ អូស្ត្រាលី, អូទ្រីស, ប៊ែលហ្ស៊ីក, ប្រេស៊ីល, កាណាដា, ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អៀរឡង់, អ៊ីស្រាអែល, អ៊ីតាលី, ជប៉ុន, សាធារណៈរដ្ឋកូរ៉េ, ហូឡង់, ន័រវែស, សហព័ន្ធរុស្ស៊ី, អេស៉្បាញ, ស៊ុយអែត, ស្វីស, ចក្រភពអង់គ្លេស, និង សហរដ្ឋអាមេរិក។

- **ឥណប្រតិទាន:** សំដៅដល់រយៈពេលខ្លី ដោយគិតចាប់ពីពេលដែលកិច្ចព្រមព្រៀងឥណទាន ចូលជាធរមាន រហូតដល់បំណុលត្រូវបានសងអស់។ ឥណប្រតិទាន ស្មើនឹងរយៈពេលអនុគ្រោះ បូកនឹងរយៈពេលសងដើម។

- **Present Value (PV) of Debt:** refers to the discounted debt stock (Cambodia uses IMF's unified discount rate at 5 percent). According to international best practices, for countries which are still eligible for concessional loans, debt ratios are calculated by using the PV of debt instead of the Face Value. This approach is also applied in Cambodia since all external loans are highly concessional.

- **Grant Element:** refers to the proportion between 1) the difference between the Face Value of the loan and the PV of future debt service payments, and 2) the Face Value of the loan. Grant Element is used to measure the concessionality of a loan.

- **Concessional Loan:** refers to loan that has more favorable terms than market/commercial loan.

- **Paris Club:** is a group of creditor countries aiming at addressing debt issues for debtor countries experiencing debt repayment difficulties. At present, the Paris Club is comprised of 22 permanent country members including: Australia, Austria, Belgium, Brazil, Canada, Denmark, Finland, France, Germany, Ireland, Israel, Italy, Japan, Republic of Korea, Netherlands, Norway, Russian Federation, Spain, Sweden, Switzerland, UK, and USA.

- **Maturity:** refers to the period from the date of signature of the loan to the last payment of the principal. Maturity is the sum of grace period and repayment period.

- **រយៈពេលអនុគ្រោះ៖** សំដៅដល់រយៈពេលចន្លោះពីពេលដែលកិច្ចព្រមព្រៀងឥណទាន ឬកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានចូលជាធរមាន រហូតដល់ពេលត្រូវសងប្រាក់ដើមដំបូង ដោយក្នុងរយៈពេលនោះ មានតែការប្រាក់ និងកម្រៃផ្សេងៗប៉ុណ្ណោះ ដែលត្រូវទូទាត់។

- **រយៈពេលមធ្យមដល់ឥណប្រតិទាន៖** សំដៅដល់រយៈពេលមធ្យមនៃការទូទាត់ប្រាក់ដើម គិតពីរយៈពេល ជាក់លាក់ណាមួយ រហូតដល់ឥណប្រតិទាន។

- **Grace Period:** refers to the period from the loan effective date to the first repayment of principal and only interest and other fees is charged during this period.

- **Average Time to Maturity (ATM):** refers to the weighted average time of principal repayments in the portfolio, starting from a specific period to the maturity.

ជំពូក ២
តារាងស្ថិតិ

Chapter 2
Statistical Tables

តារាងទី១ / Table 1:

អត្រាប្តូរប្រាក់ / Exchange Rates
ធៀបនឹងដុល្លារអាមេរិក / Other Currencies vs. USD

រូបិយប័ណ្ណ / Currency	30-06-2025	31-12-2025	31-03-2026	30-06-2026
KHR	4,010	4,013	4,001	4,026
CNY	7.135231	6.954939	6.874570	6.755033557
EUR	0.849486	0.845287	0.865455	0.872562
JPY	143.650367	155.121763	158.864403	161.0077984
KRW	1,347.899160	1,435.778175	1,506.967985	1,533.714286
SDR	0.724284	0.726269	0.732381	0.733734281

តារាងទី២ / Table 2:

សូចនាករថ្លៃ និងហានិភ័យចំណុល / Cost - Debt Risk Indicators

សូចនាករថ្លៃ និងហានិភ័យ Cost - Risk Indicators	សូចនាករ / Indicators	Q2 2025	2025	Q1 2026	Q2 2026
ថ្លៃដើមហិរញ្ញប្បទាន Cost of Debt	មធ្យមទម្ងន់អត្រាការប្រាក់ / Weighted Average Interest Rate	1.16%	1.20%	1.26%	1.29%
	បន្ទុកការប្រាក់ធៀបនឹង ផសស (%) / Interest payment as percent of GDP (%)	0.03%	0.27%	0.09%	0.05%
ហានិភ័យបុនហិរញ្ញប្បទាន Refinancing Risk	រយៈពេលមធ្យមដល់គណប្រតិទាន (ឆ្នាំ) / Average Time to Maturity - ATM (Year)	10.38	10.39	9.89	9.99
	បំណុលដែលត្រូវទូទាត់នៅឆ្នាំបន្ទាប់ (%) នៃសរុប / Debt Maturing in 1 Year (% of total)	4.45%	4.94%	6.02%	6.06%
	បំណុលដែលត្រូវទូទាត់នៅឆ្នាំបន្ទាប់ (%) នៃ ផសស / Debt Maturing in 1 Year (% of GDP)	1.11%	1.28%	1.47%	1.51%
ហានិភ័យអត្រាការប្រាក់ Interest Rate Risk	រយៈពេលមធ្យមនៃការប្រែប្រួលអត្រាការប្រាក់ (ឆ្នាំ) / Average Time to Refixing - ATR (Year)	10.22	10.24	9.72	9.83
	សមាសភាគបំណុលសាធារណៈដែលត្រូវផ្លាស់ប្តូរ អត្រាការប្រាក់នៅឆ្នាំបន្ទាប់ (%) នៃសរុប / Debt re-fixing in 1 year (% of total)	5.51%	6.03%	7.23%	7.27%
	សមាសភាគបំណុលសាធារណៈជាប្រភេទការប្រាក់ថេរ (%) នៃសរុប / Fixed rate debt (% of total)	98.82%	98.75%	98.62%	98.73%
ហានិភ័យរូបិយប័ណ្ណ FX Risk	សមាសភាគបំណុលសាធារណៈជាប្រភេទរូបិយប័ណ្ណបរទេស (%) នៃសរុប / Foreign Currency Debt (% of total)	98.99%	98.65%	98.45%	98.27%

កំណត់សម្គាល់ / Technical Notes:

- គណនាផ្អែកលើសន្និធិបំណុលគិតត្រឹមចុងគ្រា / Calculation based on outstanding stock as of end of each period

បំណុលសាធារណៈក្រៅប្រទេស

Public External Debt

តារាងទី៣ / Table 3:

សន្តិធិបំណុល / Debt Stock

ឯកតា: លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q2 2025	2025	Q1 2026	Q2 2026
ក. តាមឥណទាយក / A. By Creditor	12,552.77	12,834.99	12,715.97	12,829.25
I. ទ្វេភាគី / Bilateral	7,689.56	7,629.52	7,475.31	7,482.58
1. សមាជិកក្លឹបប៉ារីស / Paris Club	2,914.02	2,925.76	2,880.41	2,856.34
- បារាំង / France	739.50	818.45	804.61	784.35
- អាល្លឺម៉ង់ / Germany	16.34	23.19	24.45	22.16
- ជប៉ុន / Japan	1,399.12	1,329.08	1,321.00	1,317.20
- សាធារណរដ្ឋកូរ៉េ / Republic of Korea	759.06	755.04	730.35	732.63
- ផ្សេងទៀត / Others	-	-	-	-
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	4,146.30	4,074.71	3,966.31	3,997.72
- ចិន / China	4,077.79	4,008.32	3,905.56	3,938.34
- ផ្សេងទៀត / Others	68.51	66.40	60.75	59.38
3. បំណុលមរតក / Old Debt	629.24	629.05	628.59	628.52
- ដែលបានដោះស្រាយរួច / Rescheduled	9.19	9.00	8.54	8.47
- ដែលកំពុងចរចាដោះស្រាយ / Under Negotiation	620.05	620.05	620.05	620.05
II. ពហុភាគី / Multilateral	4,863.21	5,205.47	5,240.65	5,346.67
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	2,655.60	2,868.05	2,889.88	2,930.60
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	11.56	12.63	12.66	12.85
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	68.45	73.35	73.36	73.37
- ធនាគារវិនិយោគអឺរ៉ុប / EIB	116.85	155.35	152.36	150.08
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	174.34	188.30	189.78	191.99
- មូលនិធិអភិវឌ្ឍន៍នៃឌីក / NDF	8.07	7.89	7.71	7.43
- មូលនិធិអូប៊ិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	12.95	11.53	10.35	10.12
- មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ / SCF	-	0.03	0.03	0.08
- ធនាគារពិភពលោក / WB	1,815.38	1,888.33	1,904.52	1,970.16
ខ. តាមរូបិយប័ណ្ណ / B. By Currency	12,552.77	12,834.99	12,715.97	12,829.25
- CNY	1,282.36	1,297.51	1,277.10	1,331.16
- EUR	1,052.12	1,192.80	1,171.54	1,162.20
- JPY	1,399.12	1,329.08	1,321.00	1,317.20
- KRW	659.06	655.04	630.35	632.63
- SDR	2,275.74	2,285.50	2,269.15	2,305.06
- USD	5,829.75	6,020.84	5,996.49	6,032.04
- OTHERS	54.63	54.22	50.33	48.96

ការចុះកិច្ចព្រមព្រៀងឥណទាន / Loan Signed

ឯកតា: លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2025	2025	Q1 2026	Q2 2026	Q1 to Q2 2026
ពិការប្រចាំឆ្នាំ / Annual Ceiling (SDR)	2,000.00	2,000.00	2,250.00	2,250.00	2,250.00
ការខ្ចី / Borrowing (SDR)	142.31	890.06	67.32	270.68	337.71
ការខ្ចីធៀបនឹងពិការប្រចាំឆ្នាំ / Borrowing to Annual Ceiling	7%	45%	3%	12%	15%
ក. តាមឥណទាយក / A. By Creditor	196.48	1,225.53	91.92	368.91	460.26
I. ១ភាគី / Bilateral	-	404.49	69.33	193.44	262.20
1. សមាជិកក្រុមប៉ារីស / Paris Club	-	404.49	69.33	193.44	262.20
- បារាំង / France	-	11.83	69.33	-	68.76
- អាល្លឺម៉ង់ / Germany	-	56.19	-	-	-
- ជប៉ុន / Japan	-	286.47	-	193.44	193.44
- សាធារណរដ្ឋកូរ៉េ / Republic of Korea	-	50.00	-	-	-
- ផ្សេងទៀត / Others	-	-	-	-	-
II. ពហុភាគី / Multilateral	196.48	821.04	22.59	175.48	198.06
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	-	372.72	-	15.00	15.00
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	181.48	268.01	-	-	-
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	15.00	80.07	22.59	-	22.59
- ធនាគារពិភពលោក / WB	-	100.24	-	160.48	160.48
ខ. តាមរូបិយប័ណ្ណ / B. By Currency	196.48	1,225.53	91.92	368.91	460.26
- CNY	181.48	268.01	-	-	-
- EUR	-	68.02	69.33	-	68.76
- JPY	-	286.47	-	193.44	193.44
- SDR	-	117.31	-	127.98	127.98
- USD	15.00	485.72	22.59	47.50	70.09
គ. តាមវិស័យ / C. By Sector	196.48	1,225.53	91.92	368.91	460.26
I. ហេដ្ឋារចនាសម្ព័ន្ធ / Infrastructure	79.82	709.10	69.33	342.47	411.23
- ថាមពល / Energy	-	336.61	-	-	-
- ធារាសាស្ត្រ / Irrigation	79.82	93.72	-	-	-
- ដឹកជញ្ជូន / Transport	-	-	-	149.03	149.03
- ផ្គត់ផ្គង់ទឹកស្អាត / Water Supply	-	278.77	69.33	150.53	219.30
- ផ្សេងទៀត / Other Infrastructures	-	-	-	42.90	42.90
II. មិនមែនហេដ្ឋារចនាសម្ព័ន្ធ / Non-infrastructure	116.66	516.43	22.59	26.45	49.04
- កសិកម្ម / Agriculture	101.66	251.20	22.59	-	22.59
- អប់រំ / Education	-	100.24	-	-	-
- សុខាភិបាល / Health	-	-	-	11.45	11.45
- អាទិភាពផ្សេងៗ / Other Priorities	15.00	165.00	-	15.00	15.00

ការចែកចាយប្រាក់ / Disbursement

ឯកតា: លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2025	2025	Q1 2026	Q2 2026	Q1 to Q2 2026
ក. តាមឥណទាយក / A. By Creditor	385.60	1,065.49	192.83	209.10	401.93
I. ទ្វេភាគី / Bilateral	201.06	462.69	77.91	72.61	150.52
1. សមាជិកក្រុមប៉ារីស / Paris Club	121.40	310.33	52.18	41.12	93.30
- បារាំង / France	27.90	109.74	5.74	-	5.74
- អាល្លឺម៉ង់ / Germany	0.31	8.16	1.85	0.18	2.03
- ជប៉ុន / Japan	48.60	106.60	37.19	23.57	60.76
- សាធារណរដ្ឋកូរ៉េ / Republic of Korea	44.59	85.83	7.40	17.37	24.78
2. មិនមែនសមាជិកក្រុមប៉ារីស / Non-Paris Club	79.65	152.36	25.74	31.49	57.22
- ចិន / China	79.40	151.94	25.74	31.49	57.22
- ផ្សេងទៀត / Others	0.25	0.42	-	-	-
II. ពហុភាគី / Multilateral	184.55	602.79	114.92	136.49	251.41
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	68.14	328.38	63.67	55.79	119.45
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	1.37	2.44	0.03	0.32	0.35
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	14.55	19.44	-	-	-
- ធនាគារវិនិយោគអឺរ៉ុប / EIB	-	39.04	-	-	-
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	4.99	20.51	2.55	3.20	5.75
- មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ / SCF	-	0.03	-	0.05	0.05
- ធនាគារពិភពលោក / WB	95.50	192.96	48.68	77.13	125.81
ខ. តាមវិស័យ / B. By Sector	385.60	1,065.49	192.83	209.10	401.93
I. ហេដ្ឋារចនាសម្ព័ន្ធ / Infrastructure	336.39	849.06	157.44	173.49	330.92
- ថាមពល / Energy	13.40	75.54	22.91	29.39	52.29
- ធារាសាស្ត្រ / Irrigation	80.79	162.13	13.52	10.92	24.45
- ដឹកជញ្ជូន / Transport	157.09	317.19	79.21	61.33	140.54
- ផ្គត់ផ្គង់ទឹកស្អាត / Water Supply	19.99	112.49	8.53	15.89	24.43
- ផ្សេងទៀត / Other Infrastructures	65.13	181.72	33.26	55.96	89.21
II. មិនមែនហេដ្ឋារចនាសម្ព័ន្ធ / Non-infrastructure	49.21	216.43	35.40	35.61	71.01
- កសិកម្ម / Agriculture	2.45	6.38	1.81	1.46	3.27
- សុខាភិបាល / Health	28.63	53.36	24.77	6.50	31.27
- អប់រំ / Education	7.49	17.32	4.28	14.71	18.99
- អាទិភាពផ្សេងទៀត / Other Priorities	10.63	139.36	4.54	12.95	17.48

តារាងទី៦ / Table 6:

ការទូទាត់សេវាបំណុល / Debt Service Payment

ឯកតា: លានដុល្លារអាមេរិក / Unit: USD Million

ឥណទាយក / Creditor	Q1 to Q2 2025		2025		Q1 2026		Q2 2026		Q1 to Q2 2026	
	P	I	P	I	P	I	P	I	P	I
I. ទ្វេភាគី / Bilateral	149.66	33.73	365.38	84.13	163.04	28.52	52.02	13.74	215.05	42.26
1. សមាជិកក្លឹបប៉ារីស / Paris Club	28.58	4.09	65.16	8.73	15.70	0.70	30.08	4.66	45.78	5.36
- បារាំង / France	6.95	3.17	14.19	6.53	1.01	0.06	14.25	3.76	15.25	3.82
- អាល្លឺម៉ង់ / Germany	0.78	0.10	1.90	0.21	-	0.09	2.34	0.17	2.34	0.26
- ជប៉ុន / Japan	17.15	0.32	40.90	1.03	13.85	0.50	9.77	0.34	23.62	0.84
- សាធារណរដ្ឋកូរ៉េ / Republic of Korea	3.70	0.49	8.16	0.96	0.84	0.06	3.72	0.38	4.56	0.44
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	120.88	29.53	299.79	75.17	147.08	27.76	21.94	9.03	169.02	36.79
- ចិន / China	116.75	28.99	291.46	74.10	143.59	27.38	21.27	8.91	164.86	36.29
- ផ្សេងៗទៀត / Others	4.13	0.54	8.33	1.07	3.49	0.37	0.67	0.12	4.16	0.49
3. បំណុលមរតកដែលបានដោះស្រាយរួច / Rescheduled Old Debt	0.20	0.11	0.44	0.22	0.25	0.06	-	0.05	0.25	0.11
II. ពហុភាគី / Multilateral	62.63	21.67	134.85	48.19	50.73	15.24	22.58	12.21	73.31	27.45
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	39.40	12.87	83.58	28.03	32.38	8.95	13.04	6.93	45.42	15.88
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	-	0.05	-	0.11	-	-	0.13	0.06	0.13	0.06
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	-	1.47	-	3.80	-	2.17	-	0.06	-	2.23
- ធនាគារវិនិយោគអឺរ៉ុប / EIB	0.67	1.02	1.96	2.39	-	-	1.29	1.53	1.29	1.53
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	1.36	0.82	2.74	1.72	0.54	0.15	0.88	0.86	1.42	1.01
- មូលនិធិអភិវឌ្ឍន៍នៃឥណ្ឌា / NDF	0.21	0.03	0.43	0.06	-	-	0.22	0.03	0.22	0.03
- មូលនិធិអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ / OFID	1.42	0.17	2.84	0.33	1.19	0.12	0.23	0.02	1.42	0.14
- ធនាគារពិភពលោក / WB	19.57	5.23	43.31	11.75	16.62	3.85	6.80	2.72	23.41	6.58
- ផ្សេងៗទៀត / Others	-	-	-	-	-	-	-	-	-	-
សរុប / Total	212.30	55.40	500.24	132.32	213.77	43.76	74.59	25.95	288.36	69.71

កំណត់សម្គាល់ / Technical Notes:

P: ប្រាក់ដើម / Principal

I: ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fee

ပံ့ပိုးမှုလက်မှတ်ရေးထိုးမှုများ
Public Domestic Debt

តារាងទី៧ / Table 7:

ចំណូលសាធារណៈក្នុងប្រទេស / Public Domestic Debt

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2025	2025	Q1 2026	Q2 2026	Q1 to Q2 2026
ក. សន្និធិបំណុល / A. Debt Stock					
ក-១. តាមប្រភេទកំណត់ប្រតិទិន / A-1. By tenor	128.50	246.83	596.03	735.70	735.70
I. រយៈពេលខ្លី / Short-term	14.46	14.45	125.69	125.51	125.51
- ១ ឆ្នាំ / 1-yr	14.46	14.45	125.69	125.51	125.51
II. រយៈពេលមធ្យម / Medium-term	111.05	159.38	322.36	383.70	383.70
- ២ ឆ្នាំ / 2-yrs	23.94	9.97	15.30	58.11	58.11
- ៣ ឆ្នាំ / 3-yrs	81.62	136.26	288.86	296.02	296.02
- ៥ ឆ្នាំ / 5-yrs	5.49	13.16	18.20	29.58	29.58
III. រយៈពេលវែង / Long-term	2.99	72.99	147.98	226.48	226.48
- ១០ ឆ្នាំ / 10-yrs	2.00	7.99	30.98	40.49	40.49
- ១៥ ឆ្នាំ / 15-yrs	1.00	65.00	117.00	185.99	185.99
ក-២. តាមប្រភេទកំណត់ប្រតិទិនដែលនៅសល់ / A-2. By remaining maturity	128.50	246.83	596.03	735.70	735.70
- តិចជាង ឬស្មើ ១ឆ្នាំ / Up to 1 year	40.40	29.90	170.18	174.52	174.52
- ច្រើនជាង ១ឆ្នាំ / Over 1 year	88.10	216.92	425.85	561.18	561.18
ក-៣. តាមរូបិយប័ណ្ណ / A-3. By Currency	128.50	246.83	596.03	735.70	735.70
- KHR	128.50	176.83	206.35	235.00	235.00
- USD	-	70.00	389.68	500.70	500.70
ខ. ការបោះផ្សាយលក់មូលបត្ររដ្ឋ / B. Government Securities Issuance					
ខ-១. ប្រភេទកំណត់ប្រតិទិន / B-1. By tenor	39.90	172.24	369.17	146.91	515.77
I. រយៈពេលខ្លី / Short-term	14.46	14.45	125.69	-	125.51
- ១ ឆ្នាំ / 1-yr	14.46	14.45	125.69	-	125.51
II. រយៈពេលមធ្យម / Medium-term	25.44	87.79	168.49	68.39	236.76
- ២ ឆ្នាំ / 2-yrs	-	-	10.30	47.86	58.11
- ៣ ឆ្នាំ / 3-yrs	25.44	80.11	153.20	9.07	162.19
- ៥ ឆ្នាំ / 5-yrs	-	7.68	5.00	11.47	16.47
III. រយៈពេលវែង / Long-term	-	70.00	74.98	78.52	153.50
- ១០ ឆ្នាំ / 10-yrs	-	6.00	22.98	9.52	32.50
- ១៥ ឆ្នាំ / 15-yrs	-	64.00	52.00	69.00	121.00
ខ-២. តាមរូបិយប័ណ្ណ / B-2. By Currency	39.90	172.24	369.17	146.91	515.77
- KHR	39.90	102.24	49.49	35.89	85.07
- USD	-	70.00	319.68	111.02	430.70
គ. ការទូទាត់សេវាបំណុល / C. Debt Service	29.25	45.75	23.09	8.30	31.39
- P: ប្រាក់ដើម / Principal	26.82	40.75	20.41	5.99	26.40
- I: ការប្រាក់ / Interest	2.44	5.00	2.68	2.31	4.98

ការផ្តល់ឥណទានរបស់រដ្ឋ

Government Lending

ការផ្តល់ឥណទានរបស់រដ្ឋ / Government Lending

ឯកតា: លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2025	2025	Q1 2026	Q2 2026	Q1 to Q2 2026
ក. សន្និធិបំណុល / A. Debt Stock					
I. តាមប្រភពហិរញ្ញប្បទាន / By Source of Fund	2,892.76	2,986.43	3,011.15	3,030.22	3,030.22
- ការផ្តល់ឥណទានផ្ទាល់ / Lending	934.38	1,021.22	1,047.91	1,036.42	1,036.42
- ការផ្តល់ឥណទានបន្ត / On-lending	1,958.38	1,965.20	1,963.24	1,993.80	1,993.80
II. តាមឥណាឃឹក / By Debtor	2,892.76	2,986.43	3,011.15	3,030.22	3,030.22
- វិស័យសាធារណៈ / Public Sector	2,877.38	2,964.16	2,988.94	3,005.95	3,005.95
- វិស័យឯកជន / Private Sector	15.39	22.26	22.21	24.27	24.27
ខ. ការផ្តល់ឥណទាន / B. Lending and On-lending	123.61	169.50	194.22	69.44	261.73
- វិស័យសាធារណៈ / Public Sector	123.61	169.50	194.22	69.44	261.73
- វិស័យឯកជន / Private Sector	-	-	-	-	-
គ. ការដកសាច់ប្រាក់ / C. Disbursement	93.56	295.69	72.25	50.11	122.36
- វិស័យសាធារណៈ / Public Sector	88.70	283.65	72.25	47.74	119.99
- វិស័យឯកជន / Private Sector	4.87	12.04	-	2.37	2.37
ឃ. ការប្រមូលសេវាបំណុល / D. Debt Service Collection	75.69	187.24	52.56	37.49	90.05
- វិស័យសាធារណៈ / Public Sector	75.35	186.52	52.56	37.04	89.60
+ ប្រាក់ដើម / Principal	50.81	131.95	39.03	26.02	65.05
+ ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fees	24.55	54.57	13.53	11.02	24.55
- វិស័យឯកជន / Private Sector	0.34	0.72	-	0.45	0.45
+ ប្រាក់ដើម / Principal	0.27	0.55	-	0.30	0.30
+ ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fees	0.07	0.16	-	0.14	0.14

**កម្រោង
Projections**

តារាងទី៩ / Table 9:

ការគណនាបំណុលប្រកបដោយប្រាក់បៀវត្ស តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៦

Projections of Monthly External Debt Service Payment by Currency in 2026

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

រូបិយប័ណ្ណ	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ	សរុប
Currency	Jan	Feb	Mar	Apr	May	Jun	Jul	Aug	Sep	Oct	Nov	Dec	Total
CNY	27.09	25.04	0.49	-	-	0.78	-	29.90	24.22	0.01	4.22	47.35	159.10
EUR	0.11	-	1.46	16.23	3.52	2.85	-	-	1.29	1.79	13.40	5.60	46.25
JPY	1.94	6.42	5.99	8.42	0.01	1.69	1.16	1.82	5.97	5.42	7.98	0.62	47.44
KRW	0.37	0.53	0.00	1.60	2.25	-	0.35	0.34	0.51	0.00	1.50	2.11	9.56
SDR	11.56	9.85	34.52	13.08	7.99	2.89	10.86	10.37	10.67	30.29	15.04	7.88	165.00
USD	106.14	17.43	6.53	1.66	2.98	33.86	1.69	100.92	17.83	6.49	1.97	7.68	305.19
OTHERS	-	-	2.06	-	-	0.74	-	-	-	1.81	-	-	4.61
សរុប / TOTAL	147.22	59.26	51.05	40.99	16.75	42.81	14.07	143.36	60.50	45.80	44.12	71.25	737.17

កំណត់សម្គាល់ / Technical Notes:

- ទិន្នន័យខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ជាទិន្នន័យជាក់ស្តែង/ The data from January to July 2026 are actual

ព្យាករណ៍បំណុលសាធារណៈក្រៅប្រទេស / Projections of Public External Debt

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2026	2027	2028	2029
I. ពិធាននៃការខ្ចី / Borrowing Ceiling	2,250 SDR Million	2,250 SDR Million	2,250 SDR Million	2,100 SDR Million
	3,066.51	3,066.51	3,066.51	2,862.07
II. ការដកសាច់ប្រាក់ / Disbursement	2,023.56	2,035.99	1,608.56	1,683.59
III. ការទូទាត់សេវាបំណុល / Debt Service Payment ⁽¹⁾	737.17	849.19	906.01	1,008.28
- ប្រាក់ដើម / Principal	612.50	661.83	697.53	781.80
- ការប្រាក់ និងកម្រៃផ្សេងៗ / Interest and Other Fees	124.67	187.36	208.48	226.48
IV. សន្និធិបំណុលក្រៅប្រទេស / Public External Debt Stock ⁽²⁾	14,246.05	15,620.21	16,531.24	17,433.03

កំណត់សម្គាល់ / Technical Notes:

(1)- គិតបញ្ចូលទាំងការទូទាត់សេវាបំណុលនៃបំណុលមរតកដែលបានដោះស្រាយរួច / Rescheduled old debts are included in the debt service payment.

(2)- គិតបញ្ចូលទាំងសន្និធិបំណុលមរតក (ដែលបានដោះស្រាយរួច និងកំពុងចរចាដោះស្រាយ) / Old debts (rescheduled and under negotiation) are included in the outstanding.


ជំពូក ៣
ក្រាហ្វ

Chapter 3
Graphs

ការវិភាគបរិភោគបំណុល / Debt Sustainability Analysis (DSA)


១.១. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹង ផសស /

1.1. PV of Total Public Debt to GDP




១.៤. សេវាបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ការនាំចេញ /

1.4. PPG External Debt Service to Exports




១.២. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស /

1.2. PV of PPG External Debt to GDP




១.៥. សេវាបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ចំណូលថវិកាជាតិ /

1.5. PPG External Debt Service to Revenue



១.៣. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ការនាំចេញ /

1.3. PV of PPG External Debt to Exports




កំណត់សម្គាល់ / Technical Notes:

- PPG: Public and Publicly Guaranteed

- ប្រវត្តិសាស្ត្រ៖ ជាសេណារីយ៉ូនៃការព្យាករណ៍នៃការបំណុល ដោយផ្អែកលើមធ្យមភាគនៃប្រវត្តិទិន្នន័យសេដ្ឋកិច្ចស្ថានភាពក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ។ / Historical: the scenario produces the path of debt that would result from key macroeconomic variables in the baseline projection being permanently replaced by their 10-year historical average.


ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដោយផ្អែកលើសន្តិវិធីបំណុលត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ /

Redemption Profile based on Debt Stock as of End-Q2 2026



ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៦-២០៤០ (គិតជាភាគរយប្រចាំឆ្នាំ) /

Projections of Monthly Debt Service Payment for 2026-2040 (% to annual)



អាសយដ្ឋានទំនាក់ទំនង៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
នាយកដ្ឋានគ្រប់គ្រងសេវាបំណុល
ផ្លូវលេខ ៩២, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
អ៊ីម៉ែល៖ ddm@mef.gov.kh

Contact Details: Ministry of Economy and Finance
General Department of International Cooperation and Debt Management
Department of Debt Servicing
St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
Email: ddm@mef.gov.kh
Website: <http://www.mef.gov.kh/public-debt-bulletin.html>

